



ថ្ងៃព្រហស្បតិ៍ ១៣ ខែ ឧសភា ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២០

**សេចក្តីជូនដំណឹង
ស្តីពី**

**ការអនុវត្តប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩
ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ**

អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូនដល់លោក-លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាសទាំងអស់ឱ្យបានជ្រាបថា អនុលោមតាមមាត្រា ៧៧ នៃច្បាប់ស្តីពីសារពើពន្ធ និងប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ អ្នកជាប់ពន្ធទាំងអស់ត្រូវចេញវិក្កយបត្រលើរាល់ ការលក់ ឬផ្គត់ផ្គង់ទំនិញឬសេវាឱ្យបានត្រឹមត្រូវ។

ដើម្បីពង្រឹងនូវប្រសិទ្ធភាពនៃការអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងវិក្កយបត្ររបស់អ្នកជាប់ពន្ធឱ្យបានច្បាស់លាស់ និង មានភាពត្រឹមត្រូវ ធានាបាននូវតម្លាភាពនិងភាពងាយស្រួល ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍នានាជូនដល់អ្នកជាប់ពន្ធឬ អ្នកប្រើប្រាស់ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន លោក-លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាសទាំងអស់ ត្រូវអនុវត្តដូចខាងក្រោម៖

I- និទ្ទេសនៃវិក្កយបត្រ៖

វិក្កយបត្រត្រូវបែងចែកជាពីរប្រភេទ គឺវិក្កយបត្រអាករ (Tax Invoice) និងវិក្កយបត្រធម្មតា (Commercial Invoice) ៖

១. វិក្កយបត្រអាករ ត្រូវមាននិទ្ទេសដូចខាងក្រោម៖

- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះ និងអាសយដ្ឋានរបស់អ្នកទិញ ព្រមទាំងលេខអត្តសញ្ញាណកម្មសារពើពន្ធ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃសរុបនៃប្រភេទទំនិញនីមួយៗដែលមិនទាន់គិតអាករនានា
- ប្រាក់អាករនីមួយៗ (ករណីទំនិញឬសេវាត្រូវជាប់អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ ឬ/និង អាករលើ ការស្តុកទុក) និងអាករលើតម្លៃបន្ថែម
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់និងអ្នកទិញ ប្រសិនបើមាន។

២. វិក្កយបត្រធម្មតា ត្រូវមាននិទ្ទេសដូចខាងក្រោម៖

- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះ និងអាសយដ្ឋានរបស់អ្នកទិញ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃរួមបញ្ចូលទាំងអាករនានានៃទំនិញនីមួយៗ
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់ ប្រសិនបើមាន។

II. ការប្រើប្រាស់វិក្កយបត្រ

១. ការចេញវិក្កយបត្រ

អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំដែលធ្វើការផ្គត់ផ្គង់ទំនិញឬសេវា ត្រូវចេញវិក្កយបត្រអាករទៅឱ្យអតិថិជនដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងចេញវិក្កយបត្រធម្មតាទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ។ អ្នកជាប់ពន្ធត្រូវចេញវិក្កយបត្រធម្មតាទៅឱ្យអតិថិជនរបស់ខ្លួន។

២. ភាសាសម្រាប់ប្រើប្រាស់លើវិក្កយបត្រ

អ្នកលក់ឬអ្នកផ្គត់ផ្គង់ត្រូវប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរឬបោះពុម្ពវិក្កយបត្រ។ ក្នុងករណីចាំបាច់ អ្នកលក់ឬអ្នកផ្គត់ផ្គង់អាចប្រើប្រាស់ភាសាខ្មែរនិងភាសាបរទេស ដោយត្រូវដាក់ភាសាបរទេសនៅក្រោមភាសាខ្មែរ។

៣. លំដាប់លេខរៀង និងការរក្សាទុកវិក្កយបត្រ

វិក្កយបត្រត្រូវចេញតាមលំដាប់លេខរៀងសម្រាប់រយៈពេលមួយឆ្នាំ និងត្រូវរក្សាទុកក្នុងរយៈពេល ១០ឆ្នាំ សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ និងក្នុងរយៈពេល ០៣ ឆ្នាំ សម្រាប់អ្នកជាប់ពន្ធតូច។

ក្នុងករណី អ្នកជាប់ពន្ធមានសាខាគឺត្រូវចេញលេខរៀងវិក្កយបត្រដោយបែងចែកខ្សែលេខរៀងវិក្កយបត្រដាច់ដោយឡែកពីគ្នាភាគទីស្នាក់ការកណ្តាល និងសាខានីមួយៗ និងត្រូវបែងចែកខ្សែលេខរៀងវិក្កយបត្រអាករ និងវិក្កយបត្រធម្មតា។ អ្នកជាប់ពន្ធអាចប្រើតួអក្សរនៅមុខលេខលំដាប់វិក្កយបត្រសម្រាប់សម្គាល់ទីកន្លែងចេញវិក្កយបត្ររបស់ទីស្នាក់ការកណ្តាល ឬសាខា និងត្រូវមានលំដាប់លេខរៀងវិក្កយបត្រតាមស្តង់ដារតែមួយប៉ុណ្ណោះ។ ចំពោះអ្នកជាប់ពន្ធមានសាខាត្រូវចេញខ្សែលេខរៀងវិក្កយបត្រតាមសាខានីមួយៗដាច់ដោយឡែកពីគ្នា និងផ្សេងពីទីស្នាក់ការកណ្តាល ហើយត្រូវបែងចែកវិក្កយបត្រជាពីរខ្សែ គឺវិក្កយបត្រអាករ និងវិក្កយបត្រធម្មតា។ អ្នកជាប់ពន្ធមិនត្រូវប្រើប្រាស់តួអក្សរផ្សេងៗគ្នានៅមុខលេខលំដាប់វិក្កយបត្រតែមួយ ក្នុងគោលដៅធ្វើការបែងចែកវិក្កយបត្រទៅតាមប្រភេទអតិថិជន តាមផលិតផល តាមតំបន់ តាមសកម្មភាព ឬតាមប្រភេទផ្សេងៗទៀតឡើយ។ លក្ខខណ្ឌខាងលើនេះ ក៏ត្រូវអនុវត្តដូចគ្នាចំពោះអ្នកជាប់ពន្ធដែលចេញវិក្កយបត្រតាមឧបករណ៍ POS ។

ឧទាហរណ៍÷

- សម្រាប់ទីតាំងនៅរាជធានីភ្នំពេញ÷ PPTI-0001, PPTI-0002, PPTI-0003.... និង PPCI-0001, PPCI-0002, PPCI-0003.... ឬ
- សម្រាប់ទីតាំងនៅបណ្តាខេត្ត÷ SRTI-0001, SRTI-0002, SRTI-0003.... និង SRCI-0001, SRCI-0002, SRCI-0003.... ។

៤. ការប្រើប្រាស់អត្រាប្តូរប្រាក់

អ្នកជាប់ពន្ធទាំងអស់ត្រូវរំលេចរូបិយប័ណ្ណប្រាក់រៀលលើតម្លៃសរុបក្នុងវិក្កយបត្រ ដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញជាដៀងរាល់ថ្ងៃដោយធនាគារជាតិនៃកម្ពុជា។ ក្នុងករណីថ្លៃឈប់សម្រាក ឬមុនម៉ោងដែលធនាគារជាតិនៃកម្ពុជាមិនទាន់បានចេញអត្រាប្តូរប្រាក់ផ្លូវការ អ្នកជាប់ពន្ធត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញមុនមួយថ្ងៃ នៃថ្ងៃឈប់សម្រាក។

III. ឥណទានអាករលើធាតុចូលនិងការកាត់កងចំណាយ

អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលនិងការកាត់កងចំណាយដូចខាងក្រោម÷

- វិក្កយបត្រណាមួយដែលមានលក្ខណៈមិនត្រឹមត្រូវតាមទម្រង់ដូចមានកំណត់ខាងលើនេះ មិនត្រូវបានអនុញ្ញាតឱ្យយកមកប្រើប្រាស់សម្រាប់ការស្នើសុំឥណទានអាករលើធាតុចូល
- អ្នកជាប់ពន្ធមធ្យមឬអ្នកជាប់ពន្ធធំដែលទទួលបានការផ្គត់ផ្គង់ពីអ្នកជាប់ពន្ធតូចមិនត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលឡើយ ប៉ុន្តែអាចអនុញ្ញាតឱ្យធ្វើការកាត់កងជាចំណាយសម្រាប់គណនាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

- ការតម្រូវឱ្យភ្ជាប់វិក្កយបត្រអាករដូចមានចែងក្នុងប្រការ៦ នៃប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ និងមិនត្រូវអនុវត្តសម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ ពន្ធធំដែលប្រើប្រាស់ប្រព័ន្ធអនុញ្ញាតសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ប៉ុន្តែត្រូវរក្សាទុកច្បាប់ដើមនៃវិក្កយបត្រ អាករនីមួយៗ សម្រាប់ការតម្រូវក្នុងគោលដៅធ្វើសវនកម្ម កំណត់ប្រាក់ពន្ធត្រូវបង់ ឬដើម្បីប្រមូលពន្ធ។

IV. គំរូវិក្កយបត្រ

អនុលោមតាមប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីវិធាននៃការប្រើប្រាស់ វិក្កយបត្រ និងចំណុចលេខ I នៃសេចក្តីណែនាំនេះ វិក្កយបត្រអាករ និងវិក្កយបត្រធម្មតា អាចត្រូវបានរៀបចំជាពីរជម្រើស ជាទម្រង់បញ្ជី ឬទម្រង់ផ្នែកដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្តីណែនាំនេះ។

V- ទោសទណ្ឌ

ការមិនចេញវិក្កយបត្រ ឬចេញវិក្កយបត្រមិនត្រឹមត្រូវឬក្លែងបន្លំ ត្រូវចាត់ទុកជាអំពើរំលោភក្នុងការអនុវត្តបទប្បញ្ញត្តិ ស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់ស្តីពីសារពើពន្ធ និងត្រូវរងនូវទោសទណ្ឌដូចមានចែងក្នុងមាត្រា ១៣៣ និងមាត្រា១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ មានជាអាទិ៍ ការបិទអាជីវកម្មក្នុងមួយរយៈពេលដែលកំណត់ដោយ ច្បាប់ ការកំណត់ពន្ធឡើងវិញ ឬការប្តឹងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដែលត្រូវទទួលរង ការផ្ដន្ទាទោសជាតិកំរិតយ៉ាងហោចណាស់ ១០ ០០០ ០០០ រៀល ឬជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ ឬទោសទាំងពីរនេះ។

ដោយមិនទាន់គិតដល់ទោសទណ្ឌដូចមានចែងក្នុងកថាខណ្ឌ១ ខាងលើនេះ ក្នុងករណីដែលបុគ្គលណាមួយបាន ចេញវិក្កយបត្រដោយក្លែងបន្លំ បុគ្គលនោះនឹងត្រូវបានតម្រូវឱ្យបង់ទឹកប្រាក់អាករនានា ដែលមានបង្ហាញលើវិក្កយបត្រ ក្នុងរយៈពេលប្រាំពីរថ្ងៃ ក្រោយកាលបរិច្ឆេទចេញវិក្កយបត្រ។

ក្នុងការអនុវត្តច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន អគ្គនាយកដ្ឋានពន្ធដារនឹងចាត់មន្ត្រីពន្ធដារចុះដល់ទីតាំង របស់សហគ្រាសតាមការដាក់ស្តែង ឬធ្វើការផ្ទៀងផ្ទាត់ (Cross Check) វិក្កយបត្រដែលចេញដោយសហគ្រាសផ្គត់ផ្គង់ ទំនិញឬសេវា ដើម្បីពិនិត្យភាពត្រឹមត្រូវនៃការប្រើប្រាស់វិក្កយបត្ររបស់សហគ្រាស ដូចបានជម្រាបជូនខាងលើ។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក-លោកស្រីជាអភិបាល បណ្តាញការ ឬកម្មសិទ្ធិករ សហគ្រាសទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំស្តីពីការប្រើប្រាស់វិក្កយបត្រ ឱ្យបានត្រឹមត្រូវ និង ទទួលបានប្រសិទ្ធភាពខ្ពស់។

ប្រតិភូរាជរដ្ឋាភិបាល
ឧបនាយករដ្ឋមន្ត្រី និង អគ្គនាយកដ្ឋានពន្ធដារ


គង់ វិបុល

ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ...៣២១៨...ចុះថ្ងៃ...ព្រហស្បតិ៍ ១៣ ខែ ឧសភា ឆ្នាំ ២០២០
ត្រូវបានរៀបចំឡើងនៅ...ខេត្ត...ឆ្នាំ២០២០



ឈ្មោះសហគ្រាសជាតាសាខ្មែរ

ENTERPRISE NAME

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] [] [] []

អាសយដ្ឋាន: ផ្ទះលេខ

Address: N°

ផ្លូវ

Street

ឃុំ/សង្កាត់

Commune/Sangkat

ក្រុង/ស្រុក/ខណ្ឌ

Town/District/Khan

ខេត្ត/រាជធានី

Province/City

ទូរស័ព្ទលេខ

Telephone N°

វិក្កយបត្រពន្ធ

TAX INVOICE

អ្នកលក់/ប្រតិបត្តិការ/រោងចក្រ/ធនាគារ

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងក្រុមបត្រ

Invoice N°:

កាលបរិច្ឆេទ

Date:

[] [] [] [] [] [] [] [] [] [] [] [] [] [] [] []

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

[] [] [] [] - [] [] [] [] [] [] [] [] [] [] [] []

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	អាហារ	1	80,000	80,000
2	ទឹកពិសាបរិសុទ្ធ	1	4,000	4,000
3	ទឹកដោះគោ	1	20,000	20,000
4	ភេសជ្ជៈ (ទឹកផ្លែឈើស្រស់)	1	12,000	12,000
5	ភេសជ្ជៈ (ទឹកក្រូចកំប៉ុង)	1	8,000	8,000
6	ស្រា	1	40,000	40,000
7	បារី	1	12,000	12,000
8	ស្រាបៀរ	1	20,000	20,000

អាហារ / Food	80,000
ទឹកពិសាបរិសុទ្ធ / Water	4,000
ទឹកដោះគោ / Milk	20,000
ភេសជ្ជៈ / Soft drink	20,000
ស្រា / Wine	40,000
Public Lighting Tax (PLT): (40,000 x 20%) x 3%	240
តម្លៃស្រាបៀររួមអត្រាបំប្លែងសាធារណៈ / Total Wine Include PLT	40,240
បារី / Cigarette	12,000
PLT: (12,000 x 20%) x 3%	72
តម្លៃបារីរួមអត្រាបំប្លែងសាធារណៈ / Total Cigarette Include PLT	12,072
ស្រាបៀរ / Beer	20,000
PLT: (20,000 x 20%) x 3%	120
តម្លៃស្រាបៀររួមអត្រាបំប្លែងសាធារណៈ / Total Beer Include PLT	20,120
សរុប / Total	196,432
អាករលើតម្លៃបន្ថែម / VAT (10%)	19,643
សរុបរួម / Grand Total	216,075

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

រូបសញ្ញា
របស់សហគ្រាស
LOGO

ENTERPRISE NAME

ឧបសម្ព័ន្ធ ២
Annex 2

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) □□□□-□□□□□□□□

អាសយដ្ឋាន៖	ផ្ទះលេខ	ផ្លូវ	ឃុំ/សង្កាត់
Address:	N°	Street	Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ		ខេត្ត/រាជធានី	ទូរស័ព្ទលេខ
Town/District/Khan		Province/City	Telephone N°

វិក្កយបត្រអាករ

TAX INVOICE

អាជីវកម្មដែលផ្តល់សេវាលំហែកំសាន្ត

អតិថិជន / Customer :

ឈ្មោះសហគ្រាស បុគ្គលិកជំនួញ

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ៖

Invoice N°:

កាលបរិច្ឆេទ ៖

Date _____

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) □□□□-□□□□□□□□ (**ប្រសិនបើមាន / If any**)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	អាហារ	1	80,000	80,000
2	ទឹកពិសាបរិសុទ្ធ	1	4,000	4,000
3	ស្រា	1	40,000	40,000
4	បារី	1	12,000	12,000
5	ស្រាបៀរ	1	20,000	20,000
6	បន្ទប់	1	40,000	40,000

អាហារ / Food	80,000	
Specific Tax on Certain Merchandises (SP): $80,000 \times 10\%$	<u>8,000</u>	
តម្លៃអាហាររួមអាករពិសេស / Total Food include SP		88,000
ទឹកពិសាបវិស្សន្ទ / Water	4,000	
SP: $4,000 \times 10\%$	<u>400</u>	
តម្លៃទឹកពិសាបវិស្សន្ទរួមអាករពិសេស / Total Water include SP		4,400
ស្រា / Wine	40,000	
SP: $40,000 \times 10\%$	<u>4,000</u>	
Public Lighting Tax (PLT): $[(40,000 + 4,000) \times 20\%] \times 3\%$	<u>264</u>	
តម្លៃស្រារួមអាករប័ក្ខិសាធារណៈ និងអាករពិសេស / Total Wine Include PLT & SP		44,264
បារី / Cigarette	12,000	
SP: $12,000 \times 10\%$	<u>1,200</u>	
PLT: $[(12,000 + 1,200) \times 20\%] \times 3\%$	<u>79</u>	
តម្លៃបារីរួមអាករប័ក្ខិសាធារណៈ និងអាករពិសេស / Total Cigarette Include PLT & SP		13,279
ស្រាបៀរ / Beer	20,000	
SP: $20,000 \times 10\%$	<u>2,000</u>	
PLT: $[(20,000 + 2,000) \times 20\%] \times 3\%$	<u>132</u>	
តម្លៃស្រាបៀររួមអាករប័ក្ខិសាធារណៈ និងអាករពិសេស / Total Beer Include PLT & SP		22,132
បន្ទប់ / Room	40,000	
SP: $40,000 \times 10\%$	<u>4,000</u>	
តម្លៃបន្ទប់រួមអាករពិសេស / Total Room include SP		44,000
សរុប / Total		216,075
អាករលើតម្លៃបន្ថែម / VAT (10%)		21,608
សរុបរួម / Grand Total		237,683

ហត្ថលេខា និងឈ្មោះអ្នកទិញ

Customer's Signature & Name

សម្គាល់៖ ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

ហត្ថលេខា និងឈ្មោះអ្នកលក់

Seller's Signature & Name

ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ ៣២១ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០ របស់ក្រសួងពាណិជ្ជកម្ម
ត្រូវបានកែសម្រួល ០២ ខែ កុម្ភៈ ឆ្នាំ ២០២០



ឈ្មោះសហគ្រាសជាភាសាខ្មែរ

ENTERPRISE NAME

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] []

អាសយដ្ឋាន: ផ្ទះលេខ

Address: N°

ក្រុង/ស្រុក/ខណ្ឌ

Town/District/Khan

ផ្លូវ

Street

ខេត្ត/រាជធានី

Province/City

ឃុំ/សង្កាត់

Commune/Sangkat

ទូរស័ព្ទលេខ

Telephone N°

ឧបសម្ព័ន្ធ ៣
Annex 3

វិក្កយបត្រពន្ធ

TAX INVOICE

ក្រុមហ៊ុនអាកាសចរណ៍

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

[] [] [] [] [] [] [] [] [] []

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

[] [] [] [] - [] [] [] [] [] [] [] [] [] []

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	សំបុត្រយន្តហោះ	1	400,000	400,000

សំបុត្រយន្តហោះ / Plane Ticket

400,000

Specific Tax on Certain Merchandises (SP): 400,00 x 10%

40,000

តម្លៃសំបុត្រយន្តហោះរួមអាករពិសេស / Total Plane Ticket include SP

440,000

សរុប / Total

440,000

អាករលើតម្លៃបន្ថែម / VAT (10%)

44,000

សរុបរួម / Grand Total

484,000

ហត្ថលេខា និងឈ្មោះអ្នកទិញ

Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់

Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.



ឈ្មោះសហគ្រាសជាតាសាខ្មែរ


ENTERPRISE NAME

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] []

អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រអាករ

TAX INVOICE



អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

(ផលិតផលដែលជាប់អាករពិសេស)

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

[] [] [] [] [] [] [] [] [] []

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

[] [] [] [] - [] [] [] [] [] [] [] [] [] []

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	ទឹកដោះគោ	5	80,000	400,000
2	ទឹកពិសាបរិសុទ្ធ	5	12,000	60,000
3	ភេសជ្ជៈ	5	8,000	40,000
4	ស្រា	5	40,000	200,000
5	បារី	10	12,000	120,000
6	ស្រាបៀរ	10	20,000	200,000

ទឹកដោះគោ / Milk	400,000
ទឹកពិសាបរិសុទ្ធ / Water	60,000
ភេសជ្ជៈ / Soft Drink	40,000
Specific Tax on Certain Merchandises (SP): (40,000 x 90%) x 10%	3,600
តម្លៃភេសជ្ជៈរួមអាករពិសេស / Total Soft Drink include SP	43,600
ស្រា / Wine	200,000
SP: (200,000 x 90%) x 35%	63,000
Public Lighting Tax (PLT): (200,000 + 63,000) x 3%	7,890
តម្លៃស្រារួមអាករបំភ្លឺសាធារណៈ និងអាករពិសេស / Total Wine Include PLT & SP	270,890
បារី / Cigarette	120,000
SP: (120,000 x 90%) x 20%	21,600
PLT: (120,000 + 21,600) x 3%	4,248
តម្លៃបារីរួមអាករបំភ្លឺសាធារណៈ និងអាករពិសេស / Total Cigarette Include PLT & SP	145,848
ស្រាបៀរ / Beer	200,000
SP: (200,000 x 90%) x 30%	54,000
PLT: (200,000 + 54,000) x 3%	7,620
តម្លៃស្រាបៀររួមអាករបំភ្លឺសាធារណៈ និងអាករពិសេស / Total Beer Include PLT & SP	261,620
សរុប / Total	1,181,958
អាករលើតម្លៃបន្ថែម / VAT (10%)	118,196
សរុបរួម / Grand Total	1,300,154

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។
Note: Original Invoice for Customer, Copied Invoice for Seller.

ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ...៣២១៤...ចុះថ្ងៃ...២២...ខែ...០២...ឆ្នាំ...២០២០

ឧបសម្ព័ន្ធ ៥
Annex 5



ឈ្មោះសហគ្រាសជាតាសាខ្មែរ

ENTERPRISE NAME

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] []

អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រពន្ធ

TAX INVOICE

សណ្ឋាគារ ឬ ផ្ទះសំណាក់

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

[] [] [] [] [] [] [] [] [] []

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] [] (ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	បន្ទប់ត្រែង	1	400,000	400,000
2	បន្ទប់ត្រែង	1	350,000	350,000
3	បន្ទប់ប្រជុំ (500 កៅអី)	1	2,000,000	2,000,000
4	ម៉ាស្សា	3	20,000	60,000
5	ស្រាបៀរ	2	12,000	24,000

បន្ទប់ប្រជុំ / Meeting room 2,000,000

បន្ទប់គេង / Room 750,000

Accommodation Tax (AT): 750,000 x 2% 15,000

តម្លៃបន្ទប់គេងរួមអាករលើការស្នាក់នៅ / Total Room Include AT 765,000

ម៉ាស្សា / Massage 60,000

SP: 60,000 x 10% 6,000

តម្លៃម៉ាស្សារួមអាករពិសេស / Total Massage Include SP 66,000

ស្រាបៀរ / Beer 24,000

PLT: 24,000 x 20% x 3% 144

តម្លៃស្រាបៀររួមអាករបំភ្លឺសាធារណៈ / Total Beer Include PLT 24,144

សរុប / Total 2,855,144

អាករលើតម្លៃបន្ថែម / VAT (10%) 285,514

សរុបរួម / Grand Total 3,140,658

ហត្ថលេខា និងឈ្មោះអ្នកទិញ

Customer's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

ហត្ថលេខា និងឈ្មោះអ្នកលក់

Seller's Signature & Name

Note: Original Invoice for Customer, Copied Invoice for Seller.

រូបសញ្ញា
របស់សហគ្រាស
LOGO

ឧបសម្ព័ន្ធ ១
Annex 1

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

អាសយដ្ឋាន៖	ផ្ទះលេខ	ផ្លូវ	ឃុំ/សង្កាត់
Address:	N°	Street	Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ		ខេត្ត/រាជធានី	ទូរស័ព្ទលេខ
Town/District/Khan		Province/City	Telephone N°

TAX INVOICE

អកលក៍បន្ត/តោជនីយដ្ឋានធម្មតា

ឈ្មោះសហគ្រាស ឬអតីថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ៖

Invoice N°

កាលបរិច្ឆេទ ៖

Date _____

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) □□□□-□□□□□□□□ (**ប្រសិនបើមាន / If any**)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods/Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	តម្លៃមិនរួមអាករ Amount excl. Tax	អាករប័ក្ខិសាធារណៈ Public Lighting Tax	អតប VAT	ថ្លៃរួមអាករ Amount incl. Tax
	A	B	C	D=BxC	E=Dx20%x3%	F=(D+E)x10%	H=(D+E+F)
1	អាហារ	1	80,000	80,000		8,000	88,000
2	ទឹកពិសាបរិសុទ្ធ	1	4,000	4,000		400	4,400
3	ទឹកដោះគោ	1	20,000	20,000		2,000	22,000
4	កេសជ្ជៈ (ទឹកផ្លែឈើស្រស់)	1	12,000	12,000		1,200	13,200
5	កេសជ្ជៈ (ទឹកក្រូចកំប៉ុង)	1	8,000	8,000		800	8,800
6	ស្រា	1	40,000	40,000	240	4,024	44,264
7	បារី	1	12,000	12,000	72	1,207	13,279
8	ស្រាបៀរ	1	20,000	20,000	120	2,012	22,132
សរុបរួម				196,000	432	19,643	216,075

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

សម្គាល់៖ ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ ៣២/២០២០ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ អំពី ការ កំណត់ តម្លៃ ប្រាក់ ប្រចាំ ឆ្នាំ ២០២០
ត្រូវបានផ្សព្វផ្សាយ លើ ទំព័រ ០២ ខែ កុម្ភៈ ឆ្នាំ ២០២០



ឈ្មោះសហគ្រាសជាតាសាខ្មែរ

ENTERPRISE NAME

ឧបសម្ព័ន្ធ ២
Annex 2

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] []

អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រអាករ

TAX INVOICE

អាជីវកម្មដែលផ្តល់សេវាដល់ហោតិសាត្ត

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

[] [] [] [] [] [] [] [] [] []

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] [] (ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods/Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	តម្លៃមិនរួមអាករ Amount excl. Tax	អាករពិសេស Specific Tax	អាករប័ត្តិសាធារណៈ Public Lighting Tax	អត្ថប VAT	ថ្លៃរួមអាករ Amount incl. Tax
	A	B	C	D=BxC	E=Dx10%	F=(D+E)x20%x3%	G=(D+E+F)x10%	H=(D+E+F+G)
1	អាហារ	1	80,000	80,000	8,000		8,800	96,800
2	ទឹកពិសាបរិសុទ្ធ	1	4,000	4,000	400		440	4,840
3	ស្រា	1	40,000	40,000	4,000	264	4,426	48,690
4	បារី	1	12,000	12,000	1,200	79	1,328	14,607
5	ស្រាបៀរ	1	20,000	20,000	2,000	132	2,213	24,345
6	បន្ទប់	1	40,000	40,000	4,000		4,400	48,400
	សរុបរួម			196,000	19,600	475	21,608	237,683

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

ឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងលេខ...៣២១៤...ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២០ រាជធានីភ្នំពេញ ក្រុង ឯកស័ក ព.ស.២៥៦៣
ត្រូវបានចុះថ្ងៃទី...០៩...ខែ...កុម្ភៈ...ឆ្នាំ២០២០



ឈ្មោះសហគ្រាសជាតាសាខ្មែរ
ENTERPRISE NAME

ឧបសម្ព័ន្ធ ៣
Annex 3

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) -
អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រអាករ
TAX INVOICE

ក្រុមហ៊ុនអាកាសចរណ៍

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

-

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods/Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	តម្លៃមិនរួមអាករ Amount excl. Tax	អាករពិសេស Specific Tax	អតប VAT	ថ្លៃរួមអាករ Amount incl. Tax
	A	B	C	D=BxC	E=Dx10%	F=(D+E)x10%	H=(D+E+F)
1	សំបុត្រយន្តហោះ	1	400,000	400,000	40,000	44,000	484,000
សរុបរួម				400,000	40,000	44,000	484,000

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

រូបសញ្ញា
របស់សហគ្រាស
LOGO

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។
Note: Original Invoice for Customer, Copied Invoice for Seller.



ឈ្មោះសហគ្រាសជាតាសាខ្មែរ

ENTERPRISE NAME

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] []

អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រអាករ

TAX INVOICE

ក្រុមហ៊ុនត្រួតពិនិត្យ (Landscape)

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

[] [] [] [] [] [] [] [] [] []

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) [] [] [] [] - [] [] [] [] [] [] [] [] [] []

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods/Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	តម្លៃមិនរួមអាករ Amount excl. Tax	អាករពិសេស Specific Tax	អតប VAT	តម្លៃរួមអាករ Amount incl. Tax
	A	B	C	D=BxC	E=Dx3%	F=(D+E)x10%	G=(D+E+F)
1	សេវាទូរស័ព្ទ	1	400,000	400,000	12,000	41,200	453,200
	សរុបរួម			400,000	12,000	41,200	453,200

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។
Note: Original Invoice for Customer, Copied Invoice for Seller.